



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២៥ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

លក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៤ ន.ស.៩៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំទីក្រុង នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្មកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១១/១១២៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈស្ថាបត្យកម្មកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៦/១៨៤ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលមាត្រា៣ មាត្រា៤ និងមាត្រា២២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្មជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៥២២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្តីពី ការកែសម្រួលមាត្រា៧ មាត្រា៩ និងមាត្រា៣២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្មជា
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល មាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹត្យ លេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និង ទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែ ~~ធ្នូ~~ ឆ្នាំ២០២០ស្តីពីលិខិតអនុញ្ញាត សាងសង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះ កំណត់អំពីប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ លក្ខខណ្ឌនិង នីតិវិធីនៃការផ្តល់ ការបញ្ចប់សុពលភាព ការបន្តសុពលភាព ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងដើម្បី៖

- ធានាគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការការព្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់ សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន
- ធានាការងារសិក្សាគម្រោងប្លង់ ការងារសាងសង់ និងការងាររុះរើអនុលោមតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់
- ធានាគណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់
- បង្កើនជំនឿទុកចិត្តរបស់សាធារណជនលើសំណង់

- ជំរុញការវិនិយោគនៅក្នុងវិស័យសំណង់និងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម។

មាត្រា ២ .-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

មាត្រា ៣ .-

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចខាងក្រោម៖

- ១- **ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់** សំដៅដល់ការត្រួតពិនិត្យ ការវិភាគ និងការបញ្ជាក់លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ឬរុះរើ និងប្រតិបត្តិការការងារសាងសង់ឬរុះរើ អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
- ២- **ប្លង់សម្រង់សំណង់** សំដៅដល់ប្លង់សំណង់ដែលគួរតាមទិន្នន័យស្រង់ចេញពីសំណង់ដែលគ្មានប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង។
- ៣- **លិខិតបញ្ជាក់អនុលោមភាព** សំដៅដល់លិខិតចេញដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដើម្បីបញ្ជាក់អំពីអនុលោមភាពនៃសំណង់ឬការងារសំណង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
- ៤- **វិញ្ញាបនបត្រប្រើប្រាស់សំណង់** សំដៅដល់លិខិតអនុញ្ញាតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
- ៥- **សេចក្តីណែនាំបច្ចេកទេស** សំដៅដល់វិធីសាស្ត្រ វិធាន ឬបទដ្ឋានបច្ចេកទេសសម្រាប់អនុវត្តក្នុងការសិក្សាគម្រោងប្លង់ ការផលិត ការសាងសង់ឬរុះរើតាមមុខជំនាញ មានជាអាទិ៍ ការងារដី ការងារស្ទូចលើកដាក់ ការងារធ្វើគ្រឹះ ការងារក្តារពុម្ព ការងារបេតុងដែក ការងារមេកានិក ការងារអគ្គិសនី ការងារបណ្តាញទឹក ការងារសុវត្ថិភាពអគ្គិភ័យ។
- ៦- **អាជ្ញាបណ្ណ** សំដៅដល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ៧- **អ្នកកាន់អាជ្ញាបណ្ណ** សំដៅដល់អ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលបានទទួលសិទ្ធិ ផ្តល់ដោយអាជ្ញាបណ្ណ និងដែលមានគោត្តនាមនិងនាមឬនាមករណ៍នៅលើអាជ្ញាបណ្ណ។
- ៨- **អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់** សំដៅដល់ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។

៩- ឯកសារបញ្ជាក់ទេស សំដៅដល់របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ របាយការណ៍ស្តីពីការធ្វើកោសល្យវិច័យសំណង់ ឬង់សម្រង់សំណង់ ឬលិខិតបញ្ជាក់អនុលោមភាព។

ជំពូកទី២

សមត្ថកិច្ច

មាត្រា៤ .-

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចគ្រប់គ្រងលើការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ជំពូកទី៣

ប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា៥ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មាន៤(បួន)ប្រភេទដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្ម។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់។
- ៤- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក។

មាត្រា៦ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ មាន២ (ពីរ)កម្រិតដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់សំណង់គ្រប់ប្រភេទ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា៧ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្ម មាន៣(បី)កម្រិតដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងបង់ស្ថាបត្យកម្មនិងសម្រាប់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មសម្រាប់សំណង់គ្រប់ប្រភេទ។

- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុន ដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងបង់ស្ថាបត្យកម្មនិងសម្រាប់ ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនៃសំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣ សម្រាប់ផ្តល់ជូនអ្នកវិជ្ជាជីវៈ ដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងបង់ស្ថាបត្យកម្មនិងសម្រាប់ ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនៃសំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។

មាត្រា ៨ .-

- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់ មាន៣(បី)កម្រិតដូចខាងក្រោម៖
- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត១ សម្រាប់ផ្តល់ជូន ក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្គុំសំណង់ គម្រោង បង់គ្រឿងផ្គុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់សម្រាប់សំណង់គ្រប់ ប្រភេទ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត២ សម្រាប់ផ្តល់ជូន ក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្គុំសំណង់ គម្រោងបង់ គ្រឿងផ្គុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់សម្រាប់សំណង់ដែលលិខិត អនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត៣ សម្រាប់ផ្តល់ជូនអ្នក វិជ្ជាជីវៈដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្គុំសំណង់ គម្រោង បង់គ្រឿងផ្គុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្គុំសំណង់សម្រាប់សំណង់ដែល លិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។

មាត្រា ៩ .-

- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក មាន៣(បី)កម្រិត ដូច ខាងក្រោម៖
- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត១ សម្រាប់ផ្តល់ ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងបង់ប្រព័ន្ធ មេកានិក អគ្គិសនី និងទឹក និងការងារសាងសង់ឬរៀបចំផ្នែកមេកានិក អគ្គិសនី និងទឹកសម្រាប់ សំណង់គ្រប់ប្រភេទ។

6

២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី និងទឹក និងការងារសាងសង់ឬរៀបចំផ្នែកមេកានិក អគ្គិសនី និងទឹកសម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត៣ សម្រាប់ផ្តល់ជូនអ្នកវិជ្ជាជីវៈតាមមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី ឬទឹក និងការងារសាងសង់ឬរៀបចំផ្នែកមេកានិក អគ្គិសនី ឬទឹក សម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ជំពូកទី៤

លក្ខខណ្ឌនៃការផ្តល់ ការបញ្ចប់សុពលភាព និងការបន្តសុពលភាព

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា១០ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ១ ០០០ ០០០ ០០០(មួយពាន់លាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៥(ប្រាំ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូគព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច ១៥(ដប់ប្រាំ)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១១ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាស្ថាបត្យករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ២(ពីរ)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុង មុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាស្ថាបត្យករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូតព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច ១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១២ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១ ត្រូវ បំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាស្ថាបត្យករដែលមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៣ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២ ត្រូវ បំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាស្ថាបត្យករដែលមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ២(ពីរ)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍យ៉ាង តិច៧(ប្រាំពីរ)ឆ្នាំ



- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៤ .-

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាស្ថាបត្យករដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៥ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៥(ប្រាំ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល ៤(បួន)រូបនិងផ្នែកភូគព្ភសាស្ត្រ១(មួយ)រូបនិងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៦ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល ៣(បី)រូបនិងផ្នែកភូគព្ភសាស្ត្រ១(មួយ)រូបនិងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច៧(ប្រាំពីរ)ឆ្នាំ



- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៧ .-

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្ទុកសំណង់កម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៨ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក និងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី និងទឹក និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៩ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ១០០ ០០០ ០០០(មួយរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក និងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី និងទឹក និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច៧(ប្រាំពីរ)ឆ្នាំ

- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ២០ .-

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹកកម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក ដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

មាត្រា ២១ .-

ក្នុងករណីនាយកបច្ចេកទេសរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅឬការប្រកាសការចាប់ផ្តើមហិក្ខុបត្តិដោយតុលាការ ឬត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ ឬត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬក្នុងប្រទេសណាមួយដែលនាយកបច្ចេកទេសនោះធ្លាប់ស្នាក់នៅ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវតែងតាំងនាយកបច្ចេកទេសថ្មីនិងស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃប្រកាសរបស់តុលាការឬថ្ងៃប្រកាសសាលក្រមឬសាលដីកាសាលា។

ក្នុងករណីក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ សម្រេចប្តូរនាយកបច្ចេកទេសឬអ្នកបច្ចេកទេសក្រុមហ៊ុនត្រូវស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃសម្រេចប្តូរ។

ក្នុងកំឡុងពេលរង់ចាំការសម្រេចយល់ព្រមលើការតែងតាំងនាយកបច្ចេកទេសថ្មី ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនត្រូវតែងតាំងនាយកបច្ចេកទេសស្មើទី១(មួយ)រូប ដោយជ្រើសរើស ក្នុងចំណោមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនដែលមានមុខជំនាញសមមូលនឹងមុខជំនាញរបស់នាយកបច្ចេកទេសដែលត្រូវបានប្តូរ។

មាត្រា ២២ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចចេញបានតែមួយដងគត់ លើកលែងករណីដែលអាជ្ញាបណ្ណបានបាត់បង់ រំលោភ ឬខូច ឬមានការប្តូរប្រធានក្រុមហ៊ុនឬនាយកបច្ចេកទេស។ ក្នុងករណីនេះអ្នកកាន់អាជ្ញាបណ្ណ ត្រូវដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មីមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ២៣ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានសុពលភាព(បី)ឆ្នាំគិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ និងអាចបន្តជាថ្មីបាន។

ការដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើនៅក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃមុនកាលបរិច្ឆេទផុតសុពលភាព។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយប្រកាស។ ក្នុងករណីនេះ អាជ្ញាបណ្ណត្រូវមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការផ្តល់អាជ្ញាបណ្ណលើកដំបូង។

ក្នុងរយៈពេលនៃការពិនិត្យសម្រេចលើពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណចាស់នៅបន្តសុពលភាពរហូតដល់ថ្ងៃដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលើពាក្យស្នើសុំនោះ។

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលផុតសុពលភាព អាចបន្តអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលត្រូវបានបង្កើតឡើងនៅក្នុងកំឡុងពេលដែលអាជ្ញាបណ្ណនោះមានសុពលភាព ប៉ុន្តែមិនអាចបង្កើតកិច្ចសន្យាផ្តល់សេវាកម្មថ្មីឡើយ។

មាត្រា ២៤ .-

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចឈប់ប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មដោយស្ម័គ្រចិត្តមុនកាលបរិច្ឆេទផុតសុពលភាពអាជ្ញាបណ្ណ។ ក្នុងករណីនេះ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជាក់អះអាងជាលាយលក្ខណ៍អក្សរថាបានអនុវត្តចប់សព្វគ្រប់នូវកាតព្វកិច្ចទាំងឡាយដែលបានបង្កើតឡើងដោយកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបញ្ចប់សុពលភាពអាជ្ញាបណ្ណដោយប្រកាស។

ការបញ្ចប់សុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មិនធ្វើឱ្យអ្នកស្នើសុំរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដល់អតិថិជនឬអ្នកដទៃដោយសារិការៈនៃការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់របស់ខ្លួនឡើយ។

ជំពូកទី៥

នីតិវិធីនៃការផ្តល់ ការបញ្ចប់សុពលភាព និងការបន្តសុពលភាព

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា ២៥ .-

ពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំបញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងដាក់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសម្រេចលើពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំបញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងរយៈពេលយ៉ាងយូរ២៤(ម្ភៃ)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

រាល់ចម្លើយបដិសេធចំពោះពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំ បញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើជា លាយលក្ខណ៍អក្សរដោយបញ្ជាក់អំពីមូលហេតុ។

មាត្រា ២៦ .-

អ្នកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ អ្នកដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី អ្នកដាក់ពាក្យស្នើសុំបញ្ចប់ សុពលភាព និងអ្នកដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវបង់ កម្រៃសេវា។

កម្រៃសេវាពិនិត្យនិងផ្តល់អាជ្ញាបណ្ណ ការចេញសន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការ បន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវបង់នៅពេលទទួលបង្កាន់ដៃទទួលពាក្យ ស្នើសុំនិងមិនអាចប្រគល់ជូនម្ចាស់សំណើវិញឡើយ ទោះក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចសម្រេច បដិសេធផ្តល់ការអនុញ្ញាតជូនម្ចាស់សំណើក៏ដោយ។

កម្រៃសេវាផ្តល់អាជ្ញាបណ្ណ ការចេញសន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្ត សុពលភាព អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសអនុរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ២៧ .-

បែបបទនិងបរិបទនៃការផ្តល់អាជ្ញាបណ្ណ ការផ្តល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និង ការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី៦

លក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា ២៨ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើការត្រួតពិនិត្យនិងវិភាគលើទម្រង់ ការគណនា ការអនុវត្ត បទប្បញ្ញត្តិ និងការប្រតិបត្តិការងារ ដើម្បីធ្វើការបញ្ជាក់អំពីអនុលោមភាពនៃគម្រោងប្លង់ អនុលោមភាព នៃការងារសាងសង់ឬរុះរើ ឬអនុលោមភាពនៃសំណង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិ ជាធរមានដទៃទៀត។

៥

មាត្រា ២៩ .-

សំណង់និងការងារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចខាងក្រោម៖

- ១- គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ឬរុះរើ មុនអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីមានសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ។
- ២- ការងារសាងសង់ឬរុះរើដែលតម្រូវឱ្យមានលិខិតអនុញ្ញាត។
- ៣- សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារប្រើប្រាស់សំណង់ មុនអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យចូលប្រើប្រាស់សំណង់។
- ៤- សំណង់និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពជាទៀងទាត់។
- ៥- សំណង់ដែលមានហានិភ័យចំពោះជីវិតមនុស្ស ទ្រព្យសម្បត្តិ ឬការប៉ះពាល់ដល់សន្តិសុខឬសណ្តាប់ធ្នាប់សាធារណៈតាមការតម្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។

ក្នុងករណីចាំបាច់ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារបច្ចេកទេស ការងារសាងសង់ឬរុះរើ ឬសំណង់ដទៃទៀត។

ចំណាត់ថ្នាក់ ប្រភេទ និងទំហំនៃសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពអគ្គិភ័យលើសំណង់ ត្រូវកំណត់ដោយប្រកាសអនុរក្សក្រសួងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា ៣០ .-

ក្នុងការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម៖

- អនុវត្តការងារតាមប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
- អនុវត្តការងារដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- អនុវត្តការងារតាមបែបបទនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់
- អនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់
- គោរពក្រមសីលធម៌វិជ្ជាជីវៈឬធានាថានាយកបច្ចេកទេសនិងអ្នកបច្ចេកទេសគោរពក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់និងក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៣១ .-

ក្នុងការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់និងចេញលិខិតបញ្ជាក់អនុលោមភាព។

មាត្រា៣២ .-

រាល់ឯកសារបច្ចេកទេសចេញដោយអ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខាត្រា និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈនោះ។

រាល់ឯកសារបច្ចេកទេសចេញដោយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខារបស់អ្នកបច្ចេកទេសពាក់ព័ន្ធ ហត្ថលេខាទទួលខុសត្រូវរបស់នាយកបច្ចេកទេស ត្រា និងលេខអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ។

នាយកបច្ចេកទេសស្តីទី គ្មានសិទ្ធិចុះហត្ថលេខាលើឯកសារបច្ចេកទេសចេញដោយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឡើយ។

មាត្រា៣៣ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបវិជ្ជាជីវៈឬការប្រកបអាជីវកម្មរបស់ខ្លួន និងចម្លងជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបវិជ្ជាជីវៈរបស់អ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខាទទួលខុសត្រូវ ត្រា និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈនោះ។

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខារបស់អ្នកបច្ចេកទេសពាក់ព័ន្ធនិងហត្ថលេខាទទួលខុសត្រូវរបស់នាយកបច្ចេកទេសនិងត្រារបស់ក្រុមហ៊ុន។

មាត្រា៣៤ .-

នាយកបច្ចេកទេសនិងអ្នកបច្ចេកទេសនៃក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងអ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមកទទួលការបណ្តុះបណ្តាលអំពីការអនុវត្តការងាររបស់ខ្លួនតាមការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៣៥ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់និងការងារកោសល្យវិច័យសំណង់តាមសំណើរបស់តុលាការ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬម្ចាស់សំណង់។

មាត្រា៣៦ .-

បែបបទនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

១

ជំពូកទី៧

ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់

អនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

មាត្រា៣៧ .-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភារកិច្ចអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ សម្រាប់សំណង់ គម្រោងប្លង់ និងការងារសាងសង់ឬរៀបចំសំណង់របស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀតតាមសំណើរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ច។

ក្នុងករណីចាំបាច់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចទទួលអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់បុគ្គលឯកជន។

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ឬការងារកោសល្យវិច័យសំណង់ តាមសំណើរបស់តុលាការ ក្រសួងស្ថាប័នពាក់ព័ន្ធ ឬបុគ្គលឯកជន។

មាត្រា៣៨ .-

សមាសភាពនៃក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជ្រើសរើសក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលជាអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ និងដែលមានបទពិសោធន៍ការងារផ្នែកស្ថាបត្យកម្ម ផ្នែកសំណង់ស៊ីវិល ផ្នែកភូគព្ភសាស្ត្រ ផ្នែកមេកានិក ផ្នែកអគ្គិសនី ផ្នែកទឹក ឬផ្នែកវិស្វកម្មដទៃទៀត។

សមាសភាពនៃក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៣៩ .-

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ឬសម្រង់សំណង់ ឬរបាយការណ៍នៃការធ្វើកោសល្យវិច័យសំណង់។

ក្រោយពីបានទទួលការឯកភាពពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវចេញលិខិតបញ្ជាក់អនុលោមភាពដោយមានហត្ថលេខារបស់ប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៤០ .-

សេវាត្រួតពិនិត្យនិងបញ្ជាក់លើសំណង់របស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀតដែលអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនតម្រូវឱ្យមានការបង់កម្រៃសេវាឡើយ។



ម្ចាស់សំណង់ជាបុគ្គលឯកជនដែលទទួលសេវាត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្តល់ដោយក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបង់កម្រៃសេវា។

កម្រៃសេវាត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសអនុក្រសួងរបស់រដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី៨

ស្ថាបត្យកម្មវិស្វកម្មនិងក្រុមហ៊ុនសញ្ញាតិបរទេស

មាត្រា៤១ ..

ស្ថាបត្យកម្មវិស្វកម្មនិងក្រុមហ៊ុនសញ្ញាតិបរទេស មានសិទ្ធិប្រកបវិជ្ជាជីវៈឬអាជីវកម្មត្រួតពិនិត្យ
និងបញ្ជាក់សំណង់តាមលក្ខខណ្ឌដូចមានចែងក្នុងអនុក្រឹត្យនេះ។

មាត្រា៤២ ..

ស្ថាបត្យកម្មវិស្វកម្មសញ្ញាតិបរទេសដែលស្នើសុំប្រកបវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា
នាយកបច្ចេកទេសឬជាអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬជាអ្នកត្រួតពិនិត្យ
និងបញ្ជាក់សំណង់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- បានចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា
- បានបំពេញលក្ខខណ្ឌតម្រូវដើម្បីប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
- មានសិទ្ធិស្នាក់នៅរយៈពេលវែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានសិទ្ធិប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤៣ ..

ក្រុមហ៊ុនសញ្ញាតិបរទេសដែលបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើសុំ
ប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម
នឹងក្រុមហ៊ុនសញ្ញាតិខ្មែរដែរ។

ក្រុមហ៊ុនសញ្ញាតិបរទេសដែលបានបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ ដែលស្នើសុំប្រកប
អាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- បានបំពេញលក្ខខណ្ឌតម្រូវដើម្បីប្រកបអាជីវកម្ម
- ត្រូវមានភ្នាក់ងារតំណាងដោយមានលិខិតប្រគល់សិទ្ធិដែលបញ្ជាក់ពីភាពស្របច្បាប់និងចុះ
ហត្ថលេខាដោយប្រធានក្រុមហ៊ុន និង
- ត្រូវមានការិយាល័យតំណាងពាណិជ្ជកម្មឬការិយាល័យទំនាក់ទំនងឬបុគ្គលម្នាក់ក្នុងក្រុមហ៊ុនដែល
មានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**ជំពូកទី៩
ការប្តឹងតវ៉ា**

មាត្រា៤៤ .-

បុគ្គលដែលមានទំនាក់ទំនងផលប្រយោជន៍ជាមួយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចមានចែងក្នុងអនុក្រឹត្យនេះ មានសិទ្ធិប្តឹងតវ៉ាតាមនីតិវិធីដូចមានចែងក្នុង ច្បាប់ស្តីពីសំណង់និងបទប្បញ្ញត្តិដទៃទៀតជាធរមាន។

**ជំពូកទី១០
ទណ្ឌកម្ម**

មាត្រា៤៥ .-

- ទណ្ឌកម្មក្នុងអនុក្រឹត្យនេះ រួមមាន៖
- ការព្រមានជាលាយលក្ខណ៍អក្សរ
 - ការព្យួរអាជ្ញាបណ្ណ
 - ការដកហូតអាជ្ញាបណ្ណ។

មាត្រា៤៦ .-


ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរអាជ្ញាបណ្ណ និងការដកហូតអាជ្ញាបណ្ណ ជាសមត្ថកិច្ច របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចផ្សាយការព្រមាន ការព្យួរ ឬការដកហូត អាជ្ញាបណ្ណជាសាធារណៈនៅក្នុងសារព័ត៌មានឬតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍។

មាត្រា៤៧ .-

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាម បទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលមិនគោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ដូចមានចែងក្នុងអនុក្រឹត្យនេះ។

មាត្រា៤៨ .-

- ត្រូវព្យួរអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ក្នុងរយៈពេលមិនលើសពី៦(ប្រាំមួយ)ខែដោយ មិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាអ្នកវិជ្ជាជីវៈដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖
- មិនអនុវត្តតាមការណែនាំដូចមានចែងនៅក្នុងលិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
 - លែងបំពេញលក្ខខណ្ឌតម្រូវដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈ 

- បានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់ឬក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ក៏ប៉ុន្តែមានការបញ្ជាក់ពីត្រូវពេទ្យ ជំនាញថាអាចជាសះស្បើយឡើងវិញក្នុងរយៈពេលនៃការព្យាបាល។

ត្រូវព្យាបាលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ក្នុងរយៈពេលមិនលើសពី១(មួយ)ឆ្នាំ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ជាក្រុមហ៊ុនដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនអនុវត្តតាមការណែនាំដូចមានកំណត់ក្នុងលិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម
- លែងបំពេញលក្ខខណ្ឌតម្រូវដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្ម
- មិនបានប្តូរអភិបាលរបស់ក្រុមហ៊ុនដែលបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាល ទូទៅឬការប្រកាសការចាប់ផ្តើមហិរញ្ញបត្តិដោយតុលាការ ឬត្រូវបានតុលាការប្រកាសរៀបចំធន ឬការជម្រះបញ្ជីតាមផ្លូវតុលាការ ឬត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលអភិបាលនោះធ្លាប់ស្នាក់នៅក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសរបស់តុលាការឬថ្ងៃប្រកាសសាលក្រមឬសាលដីកាស្ថាពរ
- មិនបានប្តូរនាយកបច្ចេកទេសឬអ្នកបច្ចេកទេសដែលបានបាត់បង់នីតិសម្បទាក្នុងការប្រកប វិជ្ជាជីវៈក្នុងរយៈពេល៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃបាត់បង់នីតិសម្បទា។

ក្នុងរយៈពេលដែលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវបានព្យួរ អ្នកកាន់អាជ្ញាបណ្ណមិនអាចបង្កើតកិច្ចសន្យាផ្តល់សេវាកម្មថ្មីនិងមិនអាចចុះហត្ថលេខាលើឯកសារបច្ចេកទេសពាក់ព័ន្ធការងារ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ឡើយ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្យួរអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយសេចក្តីសម្រេច។

មាត្រា ៤៩ .-

ត្រូវដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវ ព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ជាអ្នកវិជ្ជាជីវៈ ដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនបានអនុវត្តតាមការណែនាំដូចមានចែងនៅក្នុងសេចក្តីសម្រេចស្តីពីការព្យួរអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់
- បានប្រព្រឹត្តខុសច្បាប់ចំពោះក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់ឬក្រមសីលធម៌សម្រាប់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់

- បាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈដូចមានចែងនៅក្នុងច្បាប់ស្តីពីសំណង់
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ដោយមានការបញ្ជាក់ពីគ្រូពេទ្យជំនាញថាមិនអាចជាសះស្បើយឡើងវិញក្នុងរយៈពេលនៃការព្យាបាល
- បានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅឬការប្រកាសការចាប់ផ្តើមហិត្ថបត្តម្តង ដោយតុលាការ
- បានទទួលការប្រកាសរៀបចំធនដោយតុលាការ
- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលអភិបាលនោះធ្លាប់ស្នាក់នៅ។

ត្រូវដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ជាក្រុមហ៊ុនដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនបានអនុវត្តតាមការតម្រូវដូចមានចែងនៅក្នុងសេចក្តីសម្រេចស្តីពីការព្យាបាលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម
- ត្រូវបានតុលាការប្រកាសរំលាយឬប្រកាសមោឃភាព
- ត្រូវបានតុលាការប្រកាសរៀបចំធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ។

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលត្រូវបានដកហូត អាចស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់សាជាថ្មីក្រោយរយៈពេល៥ (ប្រាំ) ឆ្នាំគិតចាប់ពីថ្ងៃដកហូតអាជ្ញាបណ្ណ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដោយប្រកាស។

បែបបទនិងបរិបទនៃការព្យាបាលនិងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ៥០.-

បុគ្គលដែលក្លែងបន្លំឯកសារឬផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីទទួលបានអាជ្ញាបណ្ណ សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដូចមានចែងក្នុងអនុក្រឹត្យនេះ ឬក្លែងបន្លំអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬប្រកាសស្តីពីការបញ្ចប់សុពលភាព ដូចមានចែងក្នុងអនុក្រឹត្យនេះ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។

មាត្រា ៥១ .-

អ្នករាជការសាធារណៈមានសមត្ថកិច្ចដែលមិនទទួលពិនិត្យសំណុំឯកសារស្នើសុំអាជ្ញាបណ្ណ ការចេញសន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់



ដោយគ្មានមូលហេតុត្រឹមត្រូវ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាលដោយមិនទាន់គិតដល់ការទទួលខុសត្រូវប្រហូទណ្ឌ តាមបទប្បញ្ញត្តិជាធរមាន។

ជំពូកទី១១

អនុប្បញ្ញត្តិ

មាត្រា៥២ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមានតាមសំណើរបស់ម្ចាស់សំណង់។ ក្នុងករណីនេះអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើប្លង់សម្រង់សំណង់ និងរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ជូនម្ចាស់សំណង់ដើម្បីប្រើប្រាស់សម្រាប់បំពេញបែបបទស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។

មាត្រា៥៣ .-

អ្នកស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលគ្មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មរបស់ខ្លួន ត្រូវតម្កល់ប្រាក់នៅធនាគារជាតិនៃកម្ពុជាទៅតាមប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណ។

មាត្រា៥៤ .-

ចំនួនទឹកប្រាក់អប្បបរមាដែលអ្នកវិជ្ជាជីវៈឬក្រុមហ៊ុនត្រូវតម្កល់នៅធនាគារជាតិនៃកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មរបស់ខ្លួន ត្រូវបានកំណត់ដូចខាងក្រោម៖

- ១- ៥០០ ០០០ ០០៥(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១។
- ២- ៣០០ ០០០ ០០៥(បីរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២។
- ៣- ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១។
- ៤- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២។
- ៥- ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣។
- ៦- ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត១។
- ៧- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត២។

- ៨- ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកគ្រឿងផ្គុំសំណង់កម្រិត៣។
- ៩- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត១។
- ១០- ១០០ ០០០ ០០០(មួយរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត២។
- ១១- ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត៣។

មាត្រា ៥៥ .-

ប្រាក់ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវដាក់តម្កល់ជាសាច់ប្រាក់នៅក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ អាចដកវិញបានក្នុងករណីដូចខាងក្រោម៖

- ១- អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលប្រកាសរបស់រដ្ឋមន្ត្រីក្រសួង រៀបចំផែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការបញ្ចប់សុពលភាពនៃអាជ្ញាបណ្ណ។
- ២- អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលប្រកាសរបស់រដ្ឋមន្ត្រីក្រសួង រៀបចំផែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផុតសុពលភាព។
- ៤- អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៥៦ .-

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវដាក់ពាក្យស្នើសុំដកប្រាក់តម្កល់មកក្រសួង រៀបចំផែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសម្រេចលើពាក្យស្នើសុំដកប្រាក់តម្កល់ ក្នុងរយៈពេលយ៉ាងយូរ១០(ដប់)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

ធនាគារជាតិនៃកម្ពុជា ត្រូវបង្វិលសាច់ប្រាក់ជូនម្ចាស់វិញ តាមសំណើរបស់ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ អាចស្នើសុំបង្កប្រាក់តម្កល់នៅធនាគារជាតិ នៃកម្ពុជា ក្នុងករណីដែលក្រសួងពិនិត្យឃើញថា អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ កំពុងមានវិវាទជាមួយអតិថិជនរបស់ខ្លួន ក្នុងការអនុវត្តកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងបានធ្វើឱ្យខូចប្រយោជន៍ធ្ងន់ធ្ងរដល់អតិថិជននោះឬបានបង្កការខូចខាតដល់អ្នកដទៃ។



មាត្រា ៥៧ .-

បែបបទនិងបរិបទនៃការអនុញ្ញាតឱ្យដកប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី១២

អវសានប្បញ្ញត្តិ

មាត្រា ៥៨ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥៩ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ រោច ខែ បុស្ស ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជា សុផារ៉ា

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សានយោបាយ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ